



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមន៍អាដហុក និង សហគមន៍អភិវឌ្ឍន៍កសិកម្មអូរសារាយ បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់ តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៦ នាក់ (២២% ជាស្ត្រី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុម ប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលា នេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាព ទាំង ៥ ក្នុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ

១-ការជួសជុលផ្លូវ

- សុំជួសជុលផ្លូវ ក្រាលគ្រួសក្រហម ចំនួន ៨ខ្សែ ៖ ខ្សែទី១ មានបណ្តោយប្រវែង ២១០០ម៉ែត្រ និងទទឹង៥ម៉ែត្រ ចាប់ពីភូមិត្រពាំងតូ ទៅ ភូមិដំណាក់ខ្ពង ខ្សែទី២ មានប្រវែង បណ្តោយ ១៥០០ ម៉ែត្រ និងទទឹង៥ម៉ែត្រ ពីភូមិស្ទឹង ទៅ ភូមិត្រពាំងដងទឹក ខ្សែទី៣ មានប្រវែង បណ្តោយ ១២០០ ម៉ែត្រ និង ទទឹង៥ម៉ែត្រ ពីភូមិត្រពាំងដងទឹក ទៅភូមិត្រពាំងខ្មៅ ខ្សែទី៤ ប្រវែង បណ្តោយ ៣៥០០ម៉ែត្រ និង ទទឹង៦ម៉ែត្រ ពីភូមិត្រពាំងធ្មង កាត់ ភូមិត្រពាំងក្រលាញ់ និងភូមិចំការសៀង ខ្សែទី៥ ប្រវែង បណ្តោយ១៤០០ម៉ែត្រ និងទទឹង៤ម៉ែត្រ ពីភូមិបន្ទាយជុំ ទៅភូមិបឹងសាទង ខ្សែទី៦ ប្រវែង បណ្តោយ ២៥០០ម៉ែត្រ និងទទឹង៤ម៉ែត្រ ពីកាច់ជ្រុងផ្ទះ ហែម អូន ទៅទំនប់ឡ ខ្សែទី៧ ប្រវែង បណ្តោយ ៣៧០០ ម៉ែត្រ និងទទឹង៤ម៉ែត្រ ពីភូមិឫស្សី ១គុម្ព ដល់ភូមិខ្ពស់រុន ខ្សែទី៨ មានប្រវែង បណ្តោយ ២៥០០ ម៉ែត្រ និងទទឹង៥ម៉ែត្រ ពីផ្លូវ១៣០A ទៅភូមិទួលខ្ពង។ សូមចាប់ ផ្តើមជួសជុលពីឆ្នាំ២០១២ និងបញ្ចប់ត្រឹមឆ្នាំ២០១៣។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព និងប្រកបដោយប្រសិទ្ធភាព ដែលប្រកបដោយប្រសិទ្ធភាព ត្រូវបានលើកកម្ពស់។

<p>២- ការទប់ស្កាត់អសន្តិសុខមូលដ្ឋាន</p> <ul style="list-style-type: none"> • សុំឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមានវិធានការទប់ស្កាត់ក្មេងទំនើង បង្កការអុកឡែកក្នុងពិធី កំសាន្ត ផ្សេងៗ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្មនៅតាមភូមិ ក្នុងឃុំអូរសារាយ ដោយចាប់ ផ្ដើមអនុវត្តពីឆ្នាំ២០១១តទៅ ។
<p>៣- ការសាងសង់បង្គន់អនាម័យ</p> <ul style="list-style-type: none"> • សុំសំភារៈសម្រាប់សាងសង់បង្គន់អនាម័យចំនួន១២០បង្គន់ ដោយក្នុងមួយភូមិ ចំនួន ១០បង្គន់ សម្រាប់ ភូមិទាំង១២ នៅក្នុងឃុំអូរសារាយ។ ដោយសំភារៈទាំងនោះរួមមាន៖ បានបង្គន់១,៧៦កង់ ទុយោ១,៣តឹកប្រវែង៤ម៉ែត្រ ៧៥១២០ដុំ ស៊ីម៉ង់៣ប៉ាវ ខ្សាច់២គីប សង្កសី៤សន្លឹក ទទឹង០,៥ម៉ែត្រ និងបណ្តោយ២ម៉ែត្រ ដោយចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១១ និងឲ្យបានឆ្នាំ២០១២។
<p>៤- ការសាងសង់អណ្តូងស្នប់</p> <ul style="list-style-type: none"> • ស្នើសុំអណ្តូងស្នប់ ១២០អណ្តូង ដោយក្នុងមួយភូមិចំនួន ១០អណ្តូង សម្រាប់ភូមិទាំង១២ នៅក្នុង ឃុំអូរសារាយ សូមចាប់ផ្ដើមសាងសង់ពីឆ្នាំ២០១១ ឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១២ ។
<p>៥- ការពង្រីកចំណប់</p> <ul style="list-style-type: none"> • សុំពង្រីកទំនប់ខ្ពស់ត្របែក មានប្រវែង បណ្តោយ ២៥០០ម៉ែត្រ និងទទឹង១០ម៉ែត្រ ចាប់ពីប្រឡាយ កោះកែវ ដល់ចំណុចច្បារនេះ ផ្លូវលេខ៤១ សូមចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១២ ឲ្យរួចរាល់ជាស្ថាពរត្រឹម ឆ្នាំ២០១៣ ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ គណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

- លោក **អ៊ី វ៉ាន** តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាឃុំអូរសារាយបានមាន ប្រសាសន៍ថា «ខ្ញុំមិនហ៊ានសន្យាទេរាល់តម្រូវការទាំងប្រាំចំណុចនេះ ប៉ុន្តែខ្ញុំ នឹងព្យាយាមយកមកបញ្ចូល នៅក្នុង ផែនការឃុំហើយយកមកអនុវត្តន៍អោយបានល្អប្រសើរទៅថ្ងៃមុខ» ។
- លោក **សៀង ង៉ន** តំណាងគណបក្សសមរង្ស៊ី ប្រចាំឃុំអូរសារាយ បានមានប្រសាសន៍ថា «ខ្ញុំនឹង លើកយកតម្រូវការទាំងប្រាំចំណុចនេះមកជួយជម្រុញ និងខិតខំប្រឹងប្រែងយកមកអនុវត្តន៍អោយបានល្អ»។
- លោក **ហូ ឈួន** តំណាងគណបក្សហ៊្វុនស៊ិនបិច ប្រចាំឃុំអូរសារាយ បានមានប្រសាសន៍ថា «ខ្ញុំឯកភាពគាំទ្រទាំងស្រុងនូវតម្រូវការទាំងប្រាំចំណុចនេះ» ។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១- បង្កើនការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។

២- បង្កើនឱកាសឲ្យម្ចាស់ឆ្នោតចូលរួមក្នុងការពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ/សង្កាត់របស់ខ្លួន។

៣- តម្រូវការអាទិភាពក្នុងឃុំ/សង្កាត់ដាច់ស្រយាល នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឲ្យប្រជាពលរដ្ឋងាយចងចាំដើម្បីចូលរួមតាមដាន និងជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងការសម្រេចបានចំពោះតម្រូវការទាំងនេះ ។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឲ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 053